



ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែវិច្ឆិកា



លេខ ២២៩ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 229 Volume 19 BC 2563 BE 2019

មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ១
- សម្តេចប្រធានព្រឹទ្ធសភាជួបសវនាការជាមួយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ៥
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម និងជម្រាបលា.....៧
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបអនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៨
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស១១
- អនុប្រធានទី២ព្រឹទ្ធសភាថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩.....១៤
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ១៦



សកម្មភាពគណៈកម្មការ

- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ២០
- ការងារទទួលពាក្យបណ្តឹង ២៣
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ២៤
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៣
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៣៥



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ព្រមទាំងកំណត់ទិសដៅការងារបន្ត..... ៣៦
- អគ្គលេខាធិការដ្ឋានសភាកម្ពុជាពង្រឹងសមត្ថភាពមន្ត្រីលើជំនាញការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ: ៣៧
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីលើការងារស្រាវជ្រាវកិច្ចការសភា ៣៨
- មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រូវបានពង្រឹងសមត្ថភាពភាសាអង់គ្លេស ៣៩
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ៤០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក កុក វ៉ៃ

លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា នៅវិមានឯករាជ្យ។
ក្របក្រោយ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតរូបអនុស្សាវរីយ៍ជាមួយយុវជនបម្រើការងារនៅសហភាពសហព័ន្ធយុវជនកម្ពុជា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានប្រជុំការប្រជុំ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤
ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤

អនុលោមតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប។ អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៥ រួមមាន៖

របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសញ្ញាបំពេញបន្ថែម លើសន្និសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្និសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ



ឯកឧត្តម សុខ គីសាន ឡើងអានរបាយការណ៍

បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។

សន្និសញ្ញានេះ មានគោលបំណង និងផលប្រយោជន៍ ដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជា- ជន ដែលបាននឹងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុង គោលដៅធានាបានស្ថិរភាព ជីវភាពរបស់ប្រជាជន នៅតាម តំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍសេដ្ឋ- កិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់ អភិវឌ្ឍ សន្តិភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់ វិស័យ។

សន្និសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏ មានសារសំខាន់បំផុត ក្នុងការទទួលយកសមិទ្ធផល ដែល ប្រទេសទាំងពីរសម្រេចបានរហូតមកដល់បច្ចុប្បន្នមាន ៨៤% ហើយក៏ជាឯកសារគ្រឹះការពារបាននូវបូរណភាពទឹក ដីកម្ពុជា ដោយមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវ ព្រំដែនមានសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ ប្រជាជនកម្ពុជា និងវៀតណាមតរៀងទៅផងដែរ ។

ឯកឧត្តម **វ៉ា គីមហុង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ច- ការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការ ព្រំដែន អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។



ឯកឧត្តម វ៉ា គឹមហុង ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជ- រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិត ចិនស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ កិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឱ្យព្រះរាជាណាចក្រ កម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនដែលអាចទទួល បានពីកិច្ចព្រមព្រៀងនេះ ដូចជាការទាក់ទាញ និងសម្រួល ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ ជាពិសេសបទប្បញ្ញត្តិដែលព្រះរាជាណាចក្រ កម្ពុជា បានទាមទារមានលក្ខណៈពិសេស ដែលប្រទេស ដទៃមិនធ្លាប់ទទួលបាន។



ឯកឧត្តម ជា ជេដ្ឋី ឡើងអានរបាយការណ៍

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំលើក ទី៣ រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧប- នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អម ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ស្តីពី ការ កំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពី កិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លង កាត់។

សេចក្តីព្រាងច្បាប់នេះ គឺជាបទដ្ឋានគតិយុត្តដ៏សំខាន់ ដែលផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសជាសមាជិកក្រោម ការត្រួតពិនិត្យ និងសម្របសម្រួលដោយរដ្ឋបាលគយ។ ពិធីសារនេះបានត្រួសត្រាយផ្លូវសម្រាប់បង្កើនសក្តានុពល សេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសការកាត់ បន្ថយគម្លាតនៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រ

កម្ពុជា ជាមួយនឹងបណ្តាប្រទេសដែលជឿនលឿនដទៃទៀត ក្នុងតំបន់។

ចំពោះអត្ថប្រយោជន៍ នៃការចូលរួមផ្តល់សច្ចាប័នពិធីសារទី២នេះ នឹងជួយលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់ ជាពិសេសជួយពង្រីកសក្តានុពលសេដ្ឋកិច្ច បង្កើនភស្តុភារកម្មវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងបង្កលក្ខណៈងាយស្រួល និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ជនក្នុងប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ាន សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ រាប់ទាំងមធ្យោបាយដឹកជញ្ជូន និងទំនិញផងដែរ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ដោយភ្ជាប់មកជាមួយនូវពិធីសារទី២ មាន៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងដោយផ្តោតលើគោល



ឯកឧត្តម **ប៉ាន សូរស័ក្តិ** ឡើងការពារសេចក្តីព្រាងច្បាប់

បំណងសំខាន់ៗ រួមមាន៖

១-សម្រួលប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនក្នុងតំបន់អាស៊ាន

២-រួមចំណែកបង្កើតបរិយាកាសនៃភាពជឿជាក់ និងទំនុកចិត្ត ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់អាស៊ាន និង

៣-ធ្វើសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងចំណោមរដ្ឋសមាជិក ដើម្បីបន្តអភិវឌ្ឍ និងបង្កើនការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង



ឯកឧត្តម **ម៉ែន ស៊ីផាន់** ឡើងអានរបាយការណ៍



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍



ឯកឧត្តម សាយ សំអាត ឡើងការពារសេចក្តីព្រាងច្បាប់

ដើម្បីឱ្យភាគីទាំងអស់បង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យ អន្តរជាតិមួយ (ដែលហៅកាត់ថា ISA) តាមរយៈសម្ព័ន្ធភាព នេះ ភាគីទាំងនេះនឹងធ្វើការដោះស្រាយរួមគ្នានូវការប្រឈម គន្លឹះរួម ដើម្បីពង្រីកថាមពលព្រះអាទិត្យ ស្របតាមតម្រូវ ការរបស់ភាគីទាំងនេះ។

តាមរយៈការចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ព្រះ- រាជាណាចក្រកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា ការទទួលបានជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យា ថាមពលព្រះអាទិត្យ ដែលអាចជាវិភាគទានដល់ការបង្កើន ល្បឿនអគ្គិសនីភាវូបនីយកម្ម ពង្រឹងសន្តិសុខថាមពល ការពារបរិស្ថាន ក៏ដូចជាបង្ហាញពីគោលនយោបាយរបស់ កម្ពុជា ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បី ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងជំរុញការ- អភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសជាសមាជិកសម្ព័ន្ធ- ភាពថាមពលព្រះអាទិត្យអន្តរជាតិ មិនមានកាតព្វកិច្ចផ្នែក ហិរញ្ញវត្ថុទេ តែអាចចូលរួមបង់វិភាគទានតាមការស្ម័គ្រចិត្ត

និងមិនមានការចងជាផ្លូវច្បាប់ណាមួយសម្រាប់គោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ដោយឡែកកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធ- ភាពថាមពលព្រះអាទិត្យអន្តរជាតិ រួមមាន១៤មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើក ទី៣រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **សាយ សំអាត** រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បាន អញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។


អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា និងរូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពក្នុងការបន្តសម័យប្រជុំលើកទី៤

សម្តេចប្រធានព្រឹទ្ធសភាជួបសវនាការជាមួយប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី



ឯកឧត្តម János ÁDER និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម János ÁDER ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមសម្តេច ផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែង នូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ដ៏ កក់ក្តៅបំផុត ចំពោះឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សន- កិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តីបានវាយតម្លៃខ្ពស់ចំពោះដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជាពិតជា

មានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ ប្រសើរឡើង និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំង ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ឯកឧត្តម János ÁDER ប្រធានាធិបតី នៃសាធារណរដ្ឋ ហុងគ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូនានាឱកាសនេះ។ ឯកឧត្តម János ÁDER បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាថា នេះជាលើកទីមួយ និងជាប្រវត្តិសាស្ត្រដែលឯកឧត្តមបានមកបំពេញទស្សនកិច្ច ជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្នុងដំណើរ ទស្សនកិច្ចរបស់ប្រមុខរដ្ឋ នៃប្រទេសហុងគ្រីបានមកទស្សន- កិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៩៩មក។

ឯកឧត្តម János ÁDER បានជម្រាបសម្តេចប្រធានថា ក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ឯកឧត្តមមានឱកាស បានជួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចំនួន ពីរលើក។ ក្នុងនោះឯកឧត្តមមានកិត្តិយសអញ្ជើញចូល គាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ឯកឧត្តមបានថ្វាយនូវលិខិតយាង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅប្រទេសហុងគ្រី នាពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតបព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វ



គណៈប្រតិភូហុងគ្រី សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចូលរួមក្នុងជំនួបសវនាការ

ព្រះរាជហឫទ័យទទួលនូវការយាងនេះផងដែរ។

ឯកឧត្តម János ÁDER បានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្ត្ររយៈពេល៣០ឆ្នាំ នៃប្រទេសហុងគ្រី និងរយៈពេល៣០ឆ្នាំ នៃប្រទេសកម្ពុជា វឌ្ឍនភាពនៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នា។ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវឌ្ឍន៍ខ្លាំង ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុម័តច្បាប់។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីដែលបានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនងការទូតយូរលង់មកហើយ គិតមកដល់ពេលនេះមានរយៈពេល៦៣ឆ្នាំ ដែលទំនាក់ទំនងការទូតនេះបង្កើតឡើងក្រោមស្នាព្រះហស្តព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" និងថ្នាក់ដឹកនាំហុងគ្រីជំនាន់មុន។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវសេចក្តីរីករាយ ដែលបានមើលឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំជំនាញតាមបណ្តាក្រសួងស្ថាប័ន នៃប្រទេសទាំងពីរទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងនៃការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៅប្រទេសហុងគ្រី និងចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែស ស្តីពី ទឹកលើកទី៣ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ជាកាលានុវត្តភាពមួយថ្មី និងជាការក្រាលផ្លូវឆ្ពោះទៅរកពង្រីកនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ

គ្រប់វិស័យ នៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រពីប្រទេសហុងគ្រី ដល់ប្រទេសកម្ពុជាកាលពីអតីតកាល ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាជួបការលំបាកដោយទទួលបានការហុមព័ទ្ធខាងសេដ្ឋកិច្ច និងនយោបាយ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហុងគ្រី ដែលផ្តល់ជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងបន្តជួយបន្ថែមទៀតនៅពេលអនាគត។ ជំនួយក្នុងវិស័យអប់រំ បានជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផង និងបានចូលរួមសម្រេចនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាពទីមួយ។ កម្ពុជាមានមោទនភាពចំពោះនិស្សិតកម្ពុជាដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់ដឹកនាំសំខាន់ៗនៅតាមក្រសួងមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានផ្តាំផ្ញើសួរសុខទុក្ខ ជូនឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី និងសូមគោរពអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) នៅឆ្នាំ២០២០ នៅកម្ពុជា។


សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានប្រសិទ្ធពរបរមហាប្រសើរ ជូនឯកឧត្តមប្រធានាធិបតី លោកជំទាវ និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អបរិបូណ៌ ការស្នាក់អាស្រ័យល្អប្រសើរ និងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ លោក នុត សច្ចៈ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពក្នុងជំនួបសវនាការ

**សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបា
ចូលជួបសម្តែងការគួរសម និងជម្រាបលា**



ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

នៅក្នុងឱកាសនោះ ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គុយបា មានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យទទួលបាននូវផលប្រយោជន៍ទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ឯកឧត្តម និងស្ថានទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្តក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។


សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះស្ថានទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជួយសម្របសម្រួលឱ្យមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៥រូប បានទៅសិក្សាភាសាអេស្ប៉ាញ នៅប្រទេសគុយបា និងបានបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន១៧នាក់ កំពុងសិក្សានៅប្រទេសគុយបា។ សម្តេចសង្ឃឹមថា ប្រទេសគុយបានឹងបន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភានឹងត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតគុយបាថ្មី និងស្ថានទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលខាងមុខ។

(អត្ថបទ៖ លោក នុត សច្ចៈ និងរូបភាព៖ លោក គង់ យ៉ាវីន)



ឯកអគ្គរដ្ឋទូតគុយបា ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបអនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា



ឯកឧត្តម ហេនរី វ៉ាន់ ធឿ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **ហេនរី វ៉ាន់ ធឿ** (Henry Van Thio) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី-

ហ្វិក ឆ្នាំ២០១៩ នៅកម្ពុជា ត្រូវបានសហការរៀបចំរវាង រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហព័ន្ធសន្តិភាពសកល ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដូចដែលឯកឧត្តមបានជ្រាបស្រាប់ហើយថា ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ គឺពិតជាមានសារសំខាន់ និងឆ្លើយតបចំពោះស្ថានភាព សកលលោកដែលកំពុងមានការវិវឌ្ឍន៍ប្រែប្រួលដ៏ឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់។ ដូចនេះទាមទារឱ្យយើង ទាំងអស់គ្នាចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុ-ភាគីនិយម និងគោរពនូវគោលការណ៍ច្បាប់អន្តរជាតិ ដើម្បី នាំមកនូវសុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយ ចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម **ហេនរី វ៉ាន់ ធឿ** បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែល បានចំណាយពេលដ៏មានតម្លៃទទួលជួបនាឱកាសនេះ។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះព្រះរាជា-ណាចក្រកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩នេះ ប្រកបដោយជោគជ័យ។

ឯកឧត្តម **ហេនរី វ៉ាន់ ធឿ** បានជម្រាបជូនសម្តេច ប្រធានព្រឹទ្ធសភាថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣ នៅឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមបាននិយាយអំពី ទំនាក់ទំនងការទូតរវាងសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ បានបង្កើតតាំងពីឆ្នាំ១៩៥៥ ហើយទំនាក់ទំនងមិត្តភាព



គណៈប្រតិភូមីយ៉ាន់ម៉ា សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចូលរួមក្នុងជំនួបសវនាការ

សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពស្មុគស្មាញតាំងពីពេលបង្កើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដូចជា ក្នុងក្របខ័ណ្ឌអាស៊ាន មហាអនុតំបន់ទន្លេមេគង្គ CLMV និងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ឯកឧត្តម **ហេនរី វ៉ាន់ ធឿន** បានបញ្ជាក់ថា រដ្ឋាភិបាល ថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងស្មុគស្មាញជាមួយនឹងប្រទេសកម្ពុជា ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សភា នៃប្រទេសមីយ៉ាន់ម៉ា បានចូលជាសមាជិកមហាសន្និបាតអន្តរសភាអាស៊ាន ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី២១។ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។

ឯកឧត្តម **ហេនរី វ៉ាន់ ធឿន** បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលបោះឆ្នោតគាំទ្រនូវជំហររបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី២៤ និងបានជួយឧបត្ថម្ភជាចំណាយចំនួនសម្រាប់ការអភិវឌ្ឍន៍នៅរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីសភា នៃប្រទេសមីយ៉ាន់ម៉ា បានមកបណ្តុះបណ្តាលនៅព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម **ហេនរី វ៉ាន់ ធឿន** មានសង្ឃឹមយ៉ាងមុតមាំថា

ប្រទេសកម្ពុជានឹងបន្តគាំទ្រដល់ដំណើរការសន្តិភាព និងការបង្រួបបង្រួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមអនុប្រធានាធិបតី ដែលបានលើកឡើងអំពី ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងក្នុងរយៈពេល៦៤ឆ្នាំកន្លងមក។ សម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា និងប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពីការរីកចម្រើនប្រកបដោយលទ្ធផលជាផ្នែកនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាជំរុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិគ្រប់វិស័យ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច សង្គមរបស់មីយ៉ាន់ម៉ា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា និងក្រោមការដឹកនាំរបស់ឯកឧត្តម សម្តេចមានជំនឿជាក់ថា ប្រទេសមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា



ទិដ្ឋភាពក្នុងជំនួបសវនាការ

បន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

តាមរយៈឯកឧត្តមអនុប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចបានបង្ហាញអំពីបំណងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាមីយ៉ាន់ម៉ា ដោយហេតុថា ឆ្នាំ២០២០ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចបានស្នើឱ្យសភា នៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូន ឯកឧត្តម **ហេនរី វ៉ាន់ ឆៀ** ថា ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤នេះ បានបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាជាមួយនឹងសភាសហភាពមីយ៉ាន់ម៉ា។ តាមរយៈក្រុមមិត្តភាពនេះ សម្តេចសង្ឃឹមថា សភា នៃប្រទេសទាំងពីរ នឹងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាមួយវិទ្យាស្ថានសភាកម្ពុជា បានទទួលមន្ត្រីពីសភាមីយ៉ាន់ម៉ា មកចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នៅក្នុងព្រឹទ្ធសភាកម្ពុជា លើផ្នែកស្រាវជ្រាវចំនួន២៨នាក់ ផ្នែកការទូតសភាចំនួន៥នាក់ និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការទទួលខុសត្រូវរបស់សភា លើកទី១ ចំនួន១០នាក់ និងលើកទី២ ចំនួន៩នាក់ ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះខ្លឹម-

សារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ដែលរួមវិភាគទានដ៏ថ្លៃថ្លាទៅក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំធ្វើការត្រិះរិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ពិសេសការដាក់ចេញនូវគោលនយោបាយ "ឈ្នះឈ្នះ" របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងរយៈពេលពីរទសវត្សរ៍នេះ។

សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងសម្រេចបាននូវការបង្រួបបង្រួម និងផ្សះផ្សាជាតិ នៅពេលខាងមុខនេះ។ សម្តេចបានប្រសិទ្ធពរបរវេរមហាប្រសើរ ជូនឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អបរិបូរណ៍ ការស្នាក់អាស្រ័យល្អប្រសើរ និងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ លោក នុត សច្ចៈ និងរូបភាព៖ លោក គឹម សិទ្ធិ)



គណៈប្រតិភូមីយ៉ាន់ម៉ា ចតុប្បជុំជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស



លោកជំទាវ Shirin Sharmin Chaudhury និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ នឹងលោកជំទាវ Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ក្នុងឱកាសដែល លោកជំទាវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច- វិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ ចំពោះលោកជំទាវ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅកម្ពុជា ត្រូវបានសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហព័ន្ធសន្តិភាពសកល ដែលកំពុងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានបទ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ គឺពិតជា មានសារសំខាន់ និងឆ្លើយតបចំពោះស្ថានភាពសកលលោក ដែលកំពុងមានការវិវត្តប្រែប្រួលដ៏ឆាប់រហ័ស និងប្រកប ដោយគ្រោះថ្នាក់។ ដូចនេះទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងគោរពនូវគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីនាំមកនូវ សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងឱកាសនោះ លោកជំទាវ Shirin Sharmin Chaudhury បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាមានតម្លៃទទួលជួបនាពេលនេះ។

លោកជំទាវបានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាស ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី- ហ្វិកឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការ អញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Shirin Sharmin Chaudhury បានវាយ- តម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី នៃប្រទេសបង់ក្លាដេស ដែលបានមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅនេះ និងបានចុះអនុស្សរណៈនៃការយោគយល់ គ្នា និងកិច្ចព្រមព្រៀងជាច្រើនរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ព្រមទាំងបានឯកភាពគ្នាដាក់ឈ្មោះផ្លូវបិតាជាតិ របស់បង់ក្លាដេស នៅព្រះរាជាណាចក្រកម្ពុជា និងផ្លូវឈ្មោះ ព្រះបរមនាមរបស់ព្រះករុណាព្រះមហាក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ **នរោត្តម សីហនុ** "ព្រះបរមរតនកោដ្ឋ" នៅ តំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយគ្រោងនឹងសម្ពោធនាឆ្នាំ២០២០ ទន្ទឹមនឹងការប្រារព្ធ ខួបលើកទី១០០ឆ្នាំ នៃបិតាជាតិរបស់បង់ក្លាដេស។

លោកជំទាវ Shirin Sharmin Chaudhury បានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានផ្តួចផ្តើម ឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** "ព្រះបរមរតនកោដ្ឋ" ជាមួយនឹងបិតាជាតិរបស់ បង់ក្លាដេសនៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការវិវឌ្ឍរីកចម្រើនជា បន្តបន្ទាប់។

លោកជំទាវ Shirin Sharmin Chaudhury បានសម្តែងនូវ ការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាទទួលបាន ជោគជ័យចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីឆ្នាំឆ្នាំ២០១៨កន្លងទៅនេះ ដែលធ្វើ ឱ្យលោកជំទាវមានឱកាសបានជួបជាមួយនឹងថ្នាក់ដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រួមទាំងសម្តេចប្រធាន ព្រឹទ្ធសភាផងដែរ។

លោកជំទាវ Shirin Sharmin Chaudhury មានសេចក្តី សង្ឃឹមថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងត្រូវ បានពង្រឹងពង្រីកបន្ថែមទៀត។ ជាមួយគ្នានេះ លោកជំទាវ

បានស្នើឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

លោកជំទាវ Shirin Sharmin Chaudhury បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានគាំទ្រសុន្ទរកថារបស់លោកជំទាវ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ហើយលោកជំទាវសង្ឃឹមថាខ្លឹមសារសុន្ទរកថានោះ នឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។ ជាមួយគ្នានេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភាបង់ក្លាដេស និងព្រឹទ្ធសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត។ ភ្ញៀវឱកាសនោះ លោកជំទាវបានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេសនៅពេលវេលាសមស្របណាមួយ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវ ដែលបានលើកឡើងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជា និងបង់ក្លាដេស ធ្លាប់មានបទពិសោធន៍ឆ្លងកាត់របបប្រល័យពូជសាសន៍ដូចគ្នាកាលពីអតីតកាល។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជាធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិពិសេសការដាក់ចេញនូវគោលនយោបាយ "ឈ្នះឈ្នះ" របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិ-

ភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងរយៈពេលពីរទសវត្សរ៍នេះ។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់លោកជំទាវ ដែលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំ ធ្វើការត្រិះរិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

សម្តេចប្រធានព្រឹទ្ធសភាបានរម្មឹកថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានបង្កើតឡើងដោយស្មោះត្រង់ ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** "ព្រះបរមរតនកោដ្ឋ" ជាមួយបិតាជាតិរបស់បង់ក្លាដេស។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ក្នុងគោលដៅដើម្បីគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-បង់ក្លាដេសនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលជាន់ខ្ពស់ ថ្នាក់ដឹកនាំជំនាញតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដើម្បីជាសក្ខី-



ទិដ្ឋភាពក្នុងជំនួបសវនាការ

ភាពនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស សម្រេចយក ព្រះបរមនាមរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ **នរោត្តម សីហនុ** "ព្រះបរមរតនកោដ្ឋ" ដាក់ ឈ្មោះផ្លូវមួយនៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា។ ចំណែកព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្លូវក្រាល កៅស៊ូមួយ ដែលមានបណ្តោយប្រវែង១.៣១០ម៉ែត្រ និង ទទឹងប្រវែង១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ សម្រាប់ដាក់ឈ្មោះបិតាជាតិ របស់បង់ក្លាដេស។ ផ្លូវទាំងពីរនេះ គ្រោងនឹងសម្ពោធដាក់ ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងឱកាស ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដេសនៅ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជា ច្រើន ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លា និងមានលទ្ធផលជាក់- ស្តែងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស- ចរណ៍ វប្បធម៌ និងវិនិយោគ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអរគុណរដ្ឋាភិបាល បង់ក្លាដេស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជាចំនួន២០នាក់ ពីឆ្នាំ២០០៨ ដល់២០១៧ ទៅសិក្សា ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី និង បានចុះអនុស្សរណយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី ដោយ

សម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែង ដល់ និស្សិតកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវ ការអបអរសាទរ ចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម របស់បង់ក្លាដេស និងសូមប្រសិទ្ធពរជូនប្រជាជនបង់ក្លាដេស ទទួលបាននូវ ការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍន- ភាព និងកិត្យានុភាពនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែក ជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជានឹងបន្ត ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាង ខ្លាំងក្លា និងរឹងមាំថែមទៀតដល់ការពង្រឹងពង្រីកនូវទំនាក់- ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំងពីរ។

ជាការឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅបំពេញ ទស្សនកិច្ចនៅប្រទេសបង់ក្លាដេស សម្តេចប្រធានព្រឹទ្ធសភា សន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅ បំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស។

សម្តេចបានប្រសិទ្ធពរ បរមហាប្រសើរ ជូនលោកជំទាវ និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អបរិបូរណ៍ ចូល រួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកប្រកបដោយជោគជ័យ។

(អត្ថបទ៖ លោក នុត សច្ចៈ និងរូបភាព៖ លោក គង់ យ៉ាវីន)



គណៈប្រតិភូបង់ក្លាដេសចក្ខុបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

អនុប្រធានទី២ព្រឹទ្ធសភាថ្លែងបទអន្តរាគមន៍
ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩



ឯកឧត្តម ទេព ងន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាគន្លឹះ និងថ្លែងបទអន្តរាគមន៍

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាគន្លឹះក្រោមប្រធានបទស្តីពី៖ "ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ តួនាទីរដ្ឋាភិបាល សភា និងសង្គមស៊ីវិល" ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម **ទេព ងន** បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងកិច្ចពិភាក្សាគន្លឹះក្រោមប្រធានបទស្តីពី៖ "ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ តួនាទីរដ្ឋាភិបាល សភា និងសង្គមស៊ីវិល" ។ ប្រធានបទនេះ ពិតជាមានសារៈសំខាន់ណាស់ និងស្របពេលវេលា ដែលពិភពលោកកំពុងជួបប្រទះបញ្ហាដ៏ស្មុគស្មាញ និងភាពមិនប្រាកដប្រជា ដោយសារការកើនឡើងនៃប្រជាកលនិយម ឯកតោភាគីនិយម ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បន្ថែមពីលើការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន ជម្លោះហិង្សា អំពើហិង្សា អន្តោប្រវេសន៍អន្តរជាតិ និងភាពក្រីក្រ។ ការឆ្លើយតបបញ្ហាទាំងនេះ ទាមទារការសហការយ៉ាងជិតស្និទ្ធ និងស៊ីចង្វាក់គ្នារវាងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងសង្គមស៊ីវិល

ដើម្បីធានាបានសន្តិភាពជាវិជ្ជមាន និងភាពរុងរឿងរបស់មនុស្សជាតិ ។

ឯកឧត្តម **ទេព ងន** បានថ្លែងបន្តថា ការដោះស្រាយបញ្ហាប្រឈមសកលទាំងនេះ គឺចាប់ផ្តើមពីកិច្ចខិតខំប្រឹងប្រែងជាមូលដ្ឋានក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ។ ប្រទេសកម្ពុជាគឺជាប្រទេសគំរូដែលបង្ហាញឱ្យឃើញថា បានឆ្លើយតបប្រសើរបំផុតទៅនឹងការដោះស្រាយជម្លោះហិង្សា និងសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេស ដើម្បីទទួលបានសន្តិភាពពេញលេញ និងយូរអង្វែង ធ្វើឡើងដោយការផ្សះផ្សា បង្រួបបង្រួម និងការឯកភាពជាតិ ក្រោមគោលនយោបាយ "ឈ្នះឈ្នះ" របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម **ទេព ងន** បានបញ្ជាក់ថា សម្រាប់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាជាតិទាំងមូល។ ការចូលរួមចំណែកក្នុងដំណើរការកសាង និងការអភិវឌ្ឍសង្គមកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការបំពេញមុខងារស្នូលរបស់ខ្លួនទាំងបីគឺ៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាធ្វើការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តី

ស្មើច្បាប់ ឬបញ្ហាទាំងពួង ដែលត្រូវបានអនុម័តដោយ រដ្ឋសភា និងផ្ដើមធ្វើសេចក្ដីស្មើច្បាប់។ ចាប់តាំងពីបាន បង្កើតក្នុងឆ្នាំ១៩៩៩ ព្រឹទ្ធសភាបានឱ្យយោបល់លើសេចក្ដី ព្រាងច្បាប់ សេចក្ដីស្មើច្បាប់សំខាន់ៗ ដោយយកចិត្តទុកដាក់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ច្បាប់ ដែលត្រូវបានអនុម័តពិតជាបម្រើប្រយោជន៍សង្គម និង ប្រជាពលរដ្ឋ។ ចំណែកឯ មុខងារតាមដានការអនុវត្តច្បាប់ របស់ព្រឹទ្ធសភា ត្រូវបានអនុវត្តដោយគណៈកម្មការទាំង ១០របស់ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភា តាមរយៈ ការចុះជួបប្រាស្រ័យទាក់ទង និងធ្វើសវនាការជាមួយនឹង ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម ជាតិ សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីតាមដាន ការអនុវត្តច្បាប់ គោលនយោបាយនានា របស់រាជរដ្ឋា- ភិបាល។ រីឯមុខងារតំណាងវិញ គឺជាមុខងារដែលព្រឹទ្ធសភា អនុវត្តន៍ តាមរយៈការរៀបចំវេទិកាសាធារណៈ ការជួបប្រជុំ និងពិភាក្សាតាមភូមិភាគជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈមនានា ដែលពួកគេជួបប្រទះ។ ជារួម ការបំពេញមុខងារទាំងបីនេះ គឺសំដៅចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដើម្បី សម្រេចគោលដៅរួមក្នុងការរក្សាសន្តិភាព និងសន្តិសុខ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការកាត់បន្ថយ ភាពក្រីក្រ និងការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា ក្រៅពីនេះ តួនាទី

របស់សភាក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា មិនមែនធ្វើឡើងតែក្នុងកម្រិតប្រទេសនោះទេ ក៏ប៉ុន្តែត្រូវ បានពង្រីកទៅក្នុងកម្រិតតំបន់ និងអន្តរជាតិ តាមរយៈមុខងារ កិច្ចសហប្រតិបត្តិការអន្តរជាតិ ឬការទូតសភា។ ជាក់ស្ដែង ព្រឹទ្ធសភាកម្ពុជាបានដើរតួនាទីកាន់តែសកម្ម និងទូលំ- ទូលាយក្នុងការងារការទូតសភានេះ។ តាមរយៈកិច្ចសហ- ប្រតិបត្តិការទ្វេភាគីរវាងសភា និងពហុភាគី ក្រោមក្របខ័ណ្ឌ អង្គការ និងវេទិកាអន្តរសភា ព្រឹទ្ធសភាកម្ពុជាបានខិតខំ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ នឹងប្រទេសនានា និងចូលរួមស្វែងរកដំណោះស្រាយបញ្ហា រួមក្នុងតំបន់ និងសកលលោក តាមរយៈការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងការកសាងទំនុកចិត្ត។ ក្នុងន័យ នេះ សភាបង្ហាញសំឡេងរបស់ខ្លួនក្នុងឆាកអន្តរជាតិ ដើម្បី ជួយតម្រួតត្រា និងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល និងអង្គការអន្តររដ្ឋាភិបាលក្នុងការដោះ- ស្រាយបញ្ហាទាំងនោះ។ ការរំលេចនូវមុខងារសំខាន់ៗខាង លើរបស់ព្រឹទ្ធសភា ឆ្លុះបញ្ចាំងថា សភាពិតជាដើរតួនាទី សំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាទាំង ក្នុងកម្រិតជាតិ និងអន្តរជាតិ ប៉ុន្តែក៏មិនអាចកាត់ផ្ដាច់ពី ទំនាក់ទំនង និងភាពដៃគូជាមួយរាជរដ្ឋាភិបាល និងសង្គម ស៊ីវិលនោះឡើយ។

(អត្ថបទ លោក ស្ទឹង បញ្ញា និងរូបភាព៖ លោក គង់ យ៉ាវីន)



ទិដ្ឋភាពកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូ
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញ
គោរពវិញ្ញាណក្ខន្ធសពសម្តេចព្រះធម្មលិខិត **លាស់ ឡាយ**
ព្រះចៅអធិការវត្តសន្សំកុសល នៅវត្តសន្សំកុសល ស្ថិតក្នុង
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ
នឹងយុវជនបម្រើការងារនៅសហភាពសហព័ន្ធយុវជនកម្ពុជា
(ស.ស.យ.ក) រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តង
ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យ
ជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ
រាជធានីភ្នំពេញ។



✽ នាសៀលថ្ងៃទី១០ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា
និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជា
ភិក្ខុយសក្តងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ
ព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាព
ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ
កម្ពុជា នៅព្រះពន្លាមុខព្រះបរមរាជវាំង។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងមូលន្ទមពិធីផ្សេងៗ**

✽នារសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាតិក្តិយសក្នុង
ពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសបុណ្យខួបអនុស្សាវរីយលើក
ទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត
នៃកងយោធពលខេមរភូមិន្ទ២០១៩ ក្រោមព្រះរាជាធិបតី-
ភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណា-
ចក្រកម្ពុជា នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។



✽នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ
សហព័ន្ធសហគ្រាស និងសហគ្រិនខេត្ត Fujian នៃសាធា-
រណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅ
វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈ-
ប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បាន
អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចរាជបុត្រី
ព្រះវៀម **នរោត្តម បុទ្វាទេវី** ឧត្តមប្រឹក្សាព្រះមហាក្សត្រ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អតីតសមាជិកាព្រឹទ្ធសភា
និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ
វត្តបទុមវតីរាជវារាម រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាតិក្តិយសក្នុង
ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចរាជបុត្រី
ព្រះវៀម **នរោត្តម បុទ្វាទេវី** "ទេពនាងវង្សីឯក" ក្រោម
ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវតីរាជវារាម ក្នុង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។




**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញបំពាក់គ្រឿង
ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវិទ្យុន៍ ជូនគណៈ-
ទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុង
ឱកាសខួបលើកទី ៧០ឆ្នាំ នៃថ្ងៃបង្កើតគណៈទាក់ទង
បរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហា-
ណូយ ប្រទេសវៀតណាម។



✽ នាថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម
ទេព ខន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញសម្តែង
ការគួរសម និងពិសាអាហារសាមគ្គីជាមួយនឹងឯកឧត្តម
ត្រីង គួកឡឿង សមាជិកការិយាល័យនយោបាយ និងជា
ប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
នៅប្រទេសវៀតណាម។



✽ នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម
ទេព ខន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួម
ពិធីពិសាអាហារថ្ងៃត្រង់សាមគ្គី និងអភិបុកខ្មែរ ថែជាតិ
សាសនា ព្រះមហាក្សត្រ ៩វិច្ឆិកា ២០១៩ ជាមួយនឹងបងប្អូន
កម្មករ កម្មការិនីចំនួន៨០០នាក់ នៅវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈ-
ប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ
ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ
ដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុង
ឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើកទី៦៦ នៃ
ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកង-
យោធពលខេមរភូមិន្ទ ឆ្នាំ២០១៩។



✽នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈ-
ប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ
ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ
ថ្វាយកូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធប្រះករុណាព្រះបាទ
សម្តេចព្រះ **នរោត្តម សីហនុ** ព្រះមហាវីរក្សត្រ(ព្រះ-
បរមរតនកោដ្ឋ) នៅព្រះមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមាន
ឯករាជ្យ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទេព
ខន** អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកា
ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីបើក
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ក្រោមអធិបតីភាព
ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន
សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ
វិមានសន្តិភាព។



សកម្មភាពគណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ



យល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេស ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការចៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។



-សហការជាមួយនឹងគណៈកម្មការទី៩ព្រឹទ្ធសភា ជួបប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ស្តីពី ការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី កិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ

✽នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០៨ ឧបលើកទី៧១ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ងា ខេន្ទ្រ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បាន៖




-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពី ការត្រៀម ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិការបស់គណៈកម្មការ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-អញ្ជើញជួបប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត

គណៈកម្មការទី៣ព្រឹទ្ធសភា។



-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជ-
រដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រី
ក្រសួងបរិស្ថាន ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា
សមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធ-
ភាពថាមពលព្រះអាទិត្យអន្តរជាតិ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ
២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

✽ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤
ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ៖



-កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើ
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា
បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥
និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណា-
ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នា
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ
ទី៤ព្រឹទ្ធសភា។



-កិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាង
រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **វ៉ា គឹមហុង** ទេស-
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ-
កម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីពិនិត្យលើសេចក្តី
ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញ
បន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និង
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រ
កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី
១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសវិមាន
ព្រឹទ្ធសភា។



✽នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
ឃីនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជា
ប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានអញ្ជើញ
ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើ៖ ១-
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា
កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម
ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
សង្គមនិយមវៀតណាម។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការ
អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាល
ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពី ការ
ចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ
ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៣-សេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពី ការ
កំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
អាស៊ានស្តីពី កិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លង
កាត់។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច-
ត្រូនិក។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យ
ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង
ក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យ

អន្តរជាតិ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



✧ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជាជាមួយក្រុមសភានិយាយភាសាបារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុម ដើម្បីត្រួតពិនិត្យការងារត្រៀមឯកសារទៅបំពេញទស្សនកិច្ចឈ្វេង-យល់ និងផ្លាស់ប្តូរបទពិសោធន៍អំពី តួនាទី និងភារកិច្ចរបស់សភា នៃប្រទេសបារាំង នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

✧ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីបូកសរុបរបាយការណ៍សកម្មភាព របាយការណ៍ថវិកាប្រចាំឆ្នាំ២០១៩ និងទិសដៅការងារបន្ត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ដើម្បីពិនិត្យលើ៖ ១-របាយការណ៍ក្រោយបញ្ចប់វេទិកាស្តីពី “ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធអាពាហ៍ពិពាហ៍ និងគ្រួសារ សន្តតិកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ”។ ២-ផែនការសកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំឆ្នាំ២០២០។ ៣-បញ្ហាផ្សេងៗ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✧ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជ-រដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ហ៊ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

-ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នាថ្ងៃទី១៦ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។




-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ

ឆ្នាំ១៩៨៥ និងសន្និសីទបំពេញបន្ថែមឆ្នាំ២០០៥ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា- ចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តយល់ព្រមលើពិធីសារទី២ស្តីពី ការកំណត់ច្រកទ្វារ ព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី កិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។ ៤-សេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា- ណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ ៦-បញ្ហាផ្សេងៗ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាល ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍ស្តីពី សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែតុលា

ព្រមទាំងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈ- កម្មការទី១០ព្រឹទ្ធសភា។



✽នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើ៖ ១-របាយការណ៍បូកសរុបសកម្មភាពការងាររបស់គណៈ- កម្មការប្រចាំខែតុលា ឆ្នាំ២០១៩។ ២-ពិនិត្យសេចក្តីព្រាង ផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



✽នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានដឹកនាំ ប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៥ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹង ចំនួន៨ករណី ទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន២ករណី និងឆ្លើយតបទៅម្ចាស់ បណ្តឹងចំនួន៨ករណី កំពុងពិនិត្យសិក្សាចំនួន៣ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័ន ពាក់ព័ន្ធចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ឯកឧត្តម **ជា ខេង្គ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនិងសមាជិកក្រុមប្រឹក្សាសង្កាត់ សៀន និងប្រធានភូមិ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល ស្តីពី ការអនុវត្តវិស័យការ វិសហមជ្ឈការនៅថ្នាក់សង្កាត់ ការងារកម្មវិធីអភិវឌ្ឍន៍ និងការតាមដានការអនុវត្តបន្តបន្ទាប់ ពីវេទិកាភូមិភាគទី១ និងអញ្ជើញចុះពិនិត្យអណ្តូងស្នប់ដែល បានសាងសង់រួច នៅភូមិទួលស្វាយ និងភូមិព្រៃមាស២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៩។



-ចូលរួមក្នុងអង្គវេទិកាប្រជាពលរដ្ឋ ដែលមានអ្នកចូល រួមសរុបចំនួន៣៧៥នាក់ ដើម្បីសំណេះសំណាល សួរសុខ- ទុក្ខ និងផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗក្នុងសង្គម និងជួយ ដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហា ផ្លូវ លូ ទឹកលិច និងបញ្ហាទិញផ្ទះនៅក្នុងបុរីមួយចំនួន នៅ វត្តក្រាំងធ្មង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្មង់ ខណ្ឌសែនសុខ រាជ- ធានីភ្នំពេញ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ

ទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ដឹកនាំក្រុមអ្នកបច្ចេកទេសសំណង់ចុះពិនិត្យ និងជំរុញ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់អភិ- វឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ ព្រមទាំងចុះពិនិត្យ ការដឹកស្តារស្រះទឹកស្អាត ដែលអាចស្តុកទឹកបានប្រមាណ ជា២០ម៉ឺនម៉ែត្រគូប និងបន្តដឹកស្រះទឹកដែលអាចស្តុកទឹក ស្អាតប្រមាណជា១០ម៉ឺនម៉ែត្រគូប សម្រាប់ស្រោចស្រព ដំណាំកសិកម្ម និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលដើមក្រញូងចំនួន៥.០០០ដើម ដែល បានដាំកាលពីឆ្នាំ២០១៣ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលសកម្មភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ខេត្តព្រះសីហនុ ដែលត្រូវឆ្លងកាត់តាមតំបន់ចម្ការកៅស៊ូ និងចម្ការដូងប្រេង នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ នាថ្ងៃទី២៧ ខែតុលា និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករដែលកំពុង បំពេញការងារក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩។

-ចុះពិនិត្យ និងជំរុញការងារសាងសង់ទំនប់ទឹកថ្មី ដើម្បី រក្សាទឹកទុកបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់ នៅជុំវិញតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

-នាំយកសត្វក្លោកសចំនួន១គូ មកប្រលែងនៅតំបន់

អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធិសែនជ័យ នៅភ្នំសែន-
ដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ
២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ចុះពិនិត្យមើលចម្ការចេក ក្រូចថ្លុង ល្លើ និងចម្ការស្វាយ នៅ
ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ទី៣ ទី៤
ទី៥ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ទទួលជួបលោកស្រី **ប្រាក់ ចាន់មិនា** នាយកសក្ខ
ពង្រួលចំនួន១ក្បាល មកប្រលែងនៅសួនសត្វអភិវឌ្ឍន៍
ម៉ុង ឬទ្ធិសែនជ័យ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

-អនុញ្ញាតឱ្យក្រុមកីឡាករប្រណាំងម៉ូតូចំនួន៣៣គ្រឿង
មកបើកបរសាកល្បងនៅលើទីលានប្រណាំងរថយន្ត នៅ
តំបន់អភិវឌ្ឍន៍ម៉ុង ឬទ្ធិសែនជ័យ នៅភ្នំសែនដី ស្រុកសំរោង-
ទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

-អនុញ្ញាតឱ្យលោក Nabeshima Katsuhito អ្នកឯកទេស
ផលិតជីធម្មជាតិ និងប្រឹក្សាយោបល់ផ្នែកកសិកម្មនៅកម្ពុជា
ចូលជួបពិភាក្សាការងារ និងផ្តល់យោបល់លើវិស័យកសិកម្ម
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ទទួលជួបជាមួយអ្នកវិនិយោគជនជាតិជប៉ុនចំនួន៧រូប
និងចុះពិនិត្យមើលទីលានប្រណាំងរថយន្តនៅតំបន់អភិ-
វឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធិសែនជ័យ ព្រមទាំងរកឱកាស
វិនិយោគធ្វើជាទីតាំងសម្រាប់បង្កាត់បង្រៀនប្រជាជនកម្ពុជា
ឱ្យចេះបើកបរ និងប្រើប្រាស់យានយន្តគ្រប់ប្រភេទ នៅភ្នំ-
សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែវិច្ឆិកា
ឆ្នាំ២០១៩។

-ពិនិត្យមើលការតម្លើងប្រព័ន្ធចម្រោះហ្គាស់ចេញមកពី

លាមកជ្រូក ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កសិដ្ឋាននានា និង
ប្រជាពលរដ្ឋរស់នៅទីនោះ នៅឃុំកែវផុស ស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

-សួរសុខទុក្ខក្រុមការងារប្រមូលផលផ្លែស្វាយកែវរមៀត
ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសបារាំង និងបន្តចែក-
ចាយទៅសហគមន៍អឺរ៉ុប នៅភ្នំសែនដី ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា
ឆ្នាំ២០១៩។

-នាយកគ្រឿងចក្រចំនួន៥គ្រឿង ដើម្បីដាក់បម្រើការ
នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធិសែនជ័យ ចំនួន
ពីរគ្រឿង និងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធិកែវ-
ផុសចំនួន៣គ្រឿង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽លោកជំទាវ **ឌី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យអង្គកបិនទាន ដើម្បីប្រមូលបច្ច័យ
កសាងសមិទ្ធផលនានានៅវត្តភ្នំឱន នៅស្រុកគិរីវង្ស ខេត្ត
តាកែវ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។



-ជាអធិបតីភាពក្នុងពិធីទទួលទានអំបុកខ្មែរ ថែជាតិ
សាសនា ព្រះមហាក្សត្រ និងអបអរសាទរក្នុងឱកាសបុណ្យ
ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩
វិច្ឆិកា ឆ្នាំ២០១៩ នៅសាលាឃុំភ្នំបាត និងសាលាឃុំជ្រៃ-
លាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ
២០១៩។

✽នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក
ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក

ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា សង្កាត់ចោមចៅទី៣ នៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌ- ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងទទួល ទានអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ ជាមួយក្រុម ប្រឹក្សា អាជ្ញាធរមូលដ្ឋានសង្កាត់កំបូល សង្កាត់ស្មោរ និង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៩។



✽នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីបិទការប្រណាំងទូក-ង ខ្នាត អន្តរជាតិលើកទី២ នៅខេត្តពោធិ៍សាត់ ។



✽នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរាន** ប្រធាន និងឯកឧត្តម **ប្រាង្គ ចំរើន** អនុប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធី ពិសាអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ នៅភូមិ ផ្ទះរុង ឃុំផ្ទះរុង ស្រុកតាពោសែនជ័យ ខេត្តពោធិ៍សាត់។

✽នាថ្ងៃទី១ និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំពិធីពិសាអំបុក ខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ និងជួបសំណេះ- សំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តតាកែវ និង ខេត្តកំពត។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការ ទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីហូបអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ ជាមួយប្រជាពលរដ្ឋ នៅឃុំអង្គរ- អង្គ ស្រុមពាមជរ ខេត្តព្រៃវែង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽នាថ្ងៃទី៣ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង ក្រុមប្រឹក្សាឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។

**❖ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦
ព្រឹទ្ធសភា បានអញ្ជើញ៖**



-ចូលរួមជាគណៈអធិបតីក្នុងពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅវត្តគីរីរតនា (ហៅវត្តកូនកុក) នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ចូលរួមជាគណៈអធិបតីក្នុងពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ទូទាំងឃុំកណ្តាល នៅវត្តពោធិ៍វង្សី(ហៅវត្តកណ្តាល) នៅ ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ជាអធិបតីក្នុងពិធីប្រណាំងទូក-ង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទិត និងសំពះព្រះខែ អកអំបុក នៅខេត្តកោះកុង នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

**❖ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖**



-ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅខែ វិច្ឆិកា ព្រមទាំងឧបត្ថម្ភថវិកាត្រៀមរៀបចំហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នៅសាលាសង្កាត់ទឹក- ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា សង្កាត់ព្រែកឫស្សី និងឧបត្ថម្ភអំបុកសម្រាប់ត្រៀមរៀប ចំពិធីហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅ សាលាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយចៅសង្កាត់ទាំង១០ ក្នុង



ឧបនាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

✽នាថ្ងៃទី២-៣ និងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

✽នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញឧបត្ថម្ភគ្រឿងបរិភោគ និងថវិកា ជូនគណៈបញ្ជាការឯកភាពស្រុកកោះអណ្តែត ដើម្បីចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅស្រុកកោះអណ្តែត ខេត្តតាកែវ ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបិទការប្រណាំងទូក-ង ក្រោមអធិបតី-

ភាពឯកឧត្តម **តែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីអបអរសាទរឧបអនុស្សាវរីយលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽នាថ្ងៃទី២ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណារ** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម នា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យអុំទូក-ង នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីអភិសេកព្រះបរមរូបស្តេចពេជ្រ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមបុណ្យសពឯកឧត្តម **ថោង ឆេង** អតីតសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់នៅស្រុកកំពង់រោទ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅឃុំបន្ទាយក្រាំង និងឃុំ

ប្រេស ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៤ និងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យឯករាជ្យ និងអភិវឌ្ឍន៍ នៅឃុំរាជ-
មន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ-
កម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ
ព្រះខែ អភិវឌ្ឍន៍ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។



-ជួបសំណេះសំណាលជាមួយនឹងគណៈកម្មការ និង
ចំណុះទូក-ង សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ក្នុង
ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ-
ព្រះខែ អភិវឌ្ឍន៍ នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ២០១៩ ។

✽នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **ម៉ូ
សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយ
មនុស្សធម៌ ជូនមជ្ឈមណ្ឌលសំចតព្រៃស្តី សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

✽នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទីម
ឆន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញ
ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងគណៈ-
កម្មាធិការអាចារ្យវត្ត មេភូមិ ក្រុមប្រឹក្សាឃុំមង់ខៀវ នៅស្រុក
ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម
ដុល ចន់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ
ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជា-
ពលរដ្ឋនៅស្រុកបុទុមសាគរ ស្រុកបណ្តាលសីមា ក្នុងខេត្ត
កោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១
ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា ក្នុង
ពិធីប្រគល់អគារសិក្សាចំនួន១ខ្នង មាន៦បន្ទប់ ជូនវិទ្យា-
ល័យជីហែរ ឃុំពាមប្រស្នា ស្រុកកោះសូទិន ខេត្តកំពង់ចាម
នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះ-
មហាក្សត្រ នៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃ
ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ហេង
មូរ៉ា** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម
សាយ មូរិន សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីពិសាអំបុកខ្មែរ ថែជាតិ សាសនា
ព្រះមហាក្សត្រ និងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ
លើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ នៅស្រុក
ពញាក្រែក ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ច្រីង
គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងពិធីផ្នែកសាសនា ដើម្បីប្រគល់
អគារសិក្សាចំនួន២ខ្នង មាន១០បន្ទប់ និងអគារជួសជុល

ទាំងអស់មាន៤អគារ ស្មើនឹង១៨បន្ទប់ ដែលជាអំណោយ
របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា
នៅវិទ្យាល័យជីហៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាអធិបតីភាពក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ
សិក្សា២០១៩-២០២០ នៅវិទ្យាល័យកំពង់កែស ភូមិកំពង់-
កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩
ខែតុលា ឆ្នាំ២០១៩។

-ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ
សពប្រជាពលរដ្ឋ នៅខេត្តកំពត នាថ្ងៃទី១ ទី១១ និងថ្ងៃទី
២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការ
ទី៤ព្រឹទ្ធសភា បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងមេឃុំ បុស្គីនគរបាល-
ឃុំ និងមេភូមិ និងប្រគល់ម៉ាស៊ីនកុំព្យូទ័រ នៅឃុំចាន់ស
ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ
២០១៩។



-ចូលរួមក្នុងពិធីដាំដើមឈើនៅវត្តពោធិ៍វង្ស និងពិធីរាប់-
បាត្រចំនួន៣០០អង្គ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា
ឡៅ ចាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ
នៅខាងមុខបរិវេណព្រះវិហារព្រះអង្គចេក ព្រះអង្គចម ខេត្ត

សៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់
និងស្មៀនសង្កាត់ បុស្គីនគរបាល ដើម្បីផ្សព្វផ្សាយសភាព-
ការណ៍ថ្មី និងរៀបចំកម្មវិធីហូបអំបុក នៅសង្កាត់ទឹកវិល ក្រុង
សៀមរាប ខេត្តសៀមរាប នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ជួបសំណេះសំណាលជាមួយនឹងកីឡាករចំនួន៣០នាក់
មកពីស្រុកអង្គរជុំ ដែលមកចូលរួមប្រកួតនៅក្រុងសៀមរាប
នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមា-
គមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង ចុះពិនិត្យ
ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅវត្តនគរភាស ឃុំនគរ-
ភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា
ឆ្នាំ២០១៩។

✽ឯកឧត្តម **មួង ម៉ឺន** សមាជិកគណៈកម្មការទី៤
ព្រឹទ្ធសភា បានអញ្ជើញ៖



-ដង្ហែអង្គកបិនទានទៅកាន់វត្តរស្មីសាមគ្គី ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរមៀត ភូមិទេសអន្លូង សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីប្រារព្ធសន្និបាតសាខាកាកបាទក្រហម កម្ពុជា ខេត្តរតនគិរី អាណត្តិទី៥ នៅសាលាមហាស្រព សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ក្រុងបាន- លុង ខេត្តរតនគិរី នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្ម- ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមពិធីបណ្តុះបណ្តាលប្រចាំឆ្នាំ នៅមាត់ដងស្ទឹងសែន ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមពិធីប្រណាំងទូក ដើម្បីជ្រើសរើសទូកដែលមាន ចំណាត់ថ្នាក់ល្អៗ យកទៅប្រកួតប្រជែងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធាន ទី១រដ្ឋសភា នៅមាត់ដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីស្តាប់ការផ្សព្វផ្សាយពីសភាព- ការណ៍ថ្មីៗ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា នៅសង្កាត់ព្រែកប្រា រាជធានី ភ្នំពេញ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីស្តាប់នូវសំណូមពរ និងបញ្ហា ប្រឈមនានា នៅសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីអភិវឌ្ឍន៍សំពះព្រះខែ នៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាដល់ សិស្សានុសិស្សមកពីវិទ្យាល័យក្បាល និងអនុវិទ្យាល័យតាប៉ោ

ស្ថិតក្នុងស្រុកកំពង់ស្វាយ និងពិធីប្រគល់ផ្ទះជូនស្ត្រីក្រីក្រ ចំនួន២គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។



✽នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បាន រៀបចំពិធីបុណ្យអង្គកបិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានានៅវត្តជេតពាន នៅឃុំស្មៅ ស្រុក កងមាស ខេត្តកំពង់ចាម។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីបើកបរិសេសកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យអង្គកបិនទាន ដង្ហែទៅកាន់វត្ត បត់តរតនារាម (ហៅវត្តតាសាញចាស់ស្រុកសំឡូត) នៅ វត្តកំផែង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

-នាំយកបច្ច័យ ទេយ្យទាន ទេយ្យវត្ថុ ទៅវេរប្រគេនព្រះ- សង្ឃក្នុងអង្គកបិនទាន នៅវត្តបត់តរតនារាម (ហៅវត្តតា- សាញចាស់) ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់-

ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងពិធីពិសាអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាតាសាញ ភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីពិសាអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ នៅឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីប្រណាំងទូក-ង ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តតាកែវ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។



✽នាថ្ងៃទី២ និងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញដង្ហែអង្គកបិនទានទៅកាន់វត្តព្រះកែវពិជ័យព្រៃដង្ហើម និងជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងយុវជនឃុំ-នារីឃុំ នៅស្រុកចុងកាល់

នៅខេត្តឧត្តរមានជ័យ។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញ៖

-សួរសុខទុក្ខលោកស្រី **អ៊ុំ ស៊ីវមេន** សមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្កើរ ខេត្តកែប ដែលមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិទ្រូងអណ្តើក ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាតុងជ្រើសរើសជើងឯកឆ្នាំ២០១៩ សម្រាប់ចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន នៅរមណីយដ្ឋានឆ្នេរសមុទ្រខេត្តកែប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០១៩ នៅវិមានឯករាជ្យ ក្នុងសួនសម្តេច **ហ៊ុន សែន** ខេត្តកែប នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកបិនទាននៅវត្តឫស្សី ស្ថិតក្នុងភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីពិសាអំបុកខ្មែរ ថៃជាតិ សាសនា ព្រះមហាក្សត្រ នៅសាលាស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីដង្ហែអង្គកបិនទានទៅកាន់វត្តឫស្សី ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីសមាគមនារី នៅខេត្តត្បូងឃ្មុំ។

✽លោកជំទាវ **ឯម ដលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ និងចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា និងវត្តព្រះកោសិយ៍ ស្ថិតក្នុងភូមិបឹងដូនប៉ា ឃុំទ្រាំង ស្រុកសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** ប្រធានស្តីទីគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

✽ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** ប្រធានស្តីទីគណៈកម្មការទី១ព្រឹទ្ធសភា លោកជំទាវ **កង សៅវ៉េង** លេខាធិការ និងឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតស៊ីម៉ង់ត៍ (ថៃប៊ិនរ៉ុង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពត។



✽ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ជា ជេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាតួកគី និងឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបលើកទី៩៦ នៃការប្រកាសប្រើជាផ្លូវការនូវសាធារណរដ្ឋតួកគី នៅសណ្ឋាគារឡឃ្លីយ៉ាល់ រាជធានីភ្នំពេញ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុប



លទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

- ចូលរួមក្នុងពិធីសម្ពោធអគារតន្ត្រីរទេរី និងខួប២០ឆ្នាំថ្ងៃបង្កើតរាជបណ្ឌិតសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាជបណ្ឌិតសភា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។



✽ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម **ម៉ែន ស៊ីផាន់** ប្រធានស្តីទីគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុង

ព្រះសីហនុ ខេត្តព្រះសីហនុ។



✽ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ ពិសាអាហារពេលល្ងាចជាមួយនឹងលោក Hugo Wavrin ទីប្រឹក្សាផ្នែកនយោបាយ និងសារព័ត៌មាន នៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នៅភោជនីយដ្ឋានខេម៉ា រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញពិសាអាហារពេល ល្ងាចជាមួយនឹងលោកស្រីជាមន្ត្រីសភាជាន់ខ្ពស់មកពីទ្វីប អឺរ៉ុប ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក នៅភោជនីយដ្ឋានម្លិះ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីក្រុងពាលីចុះទូក-ង ដើម្បីត្រៀមអបអរសាទរព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក



នៅបរិវេណវត្តវាលស្បូវសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** ប្រធានស្តីទីគណៈកម្មការទី៩ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP) នៅបន្ទប់ប្រជុំ គណៈកម្មការទី៩រដ្ឋសភា។

✽ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងក្រុម មិត្តភាពព្រឹទ្ធសភាកម្ពុជា-ចិន នៅភោជនីយដ្ឋាន Tunglok Singature សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការ និងលោកជំទាវ **ឃួន ឃួនឌី** សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បាន អញ្ជើញចូលរួមសន្និសីទស្តីពី ទំនាក់ទំនងអាស៊ាន និង សហគមន៍អឺរ៉ុបដំណើរការបែងចែកកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅ "ASEAN-EU Relations Navigating

Divides, Deepening Cooperation" នៅសណ្ឋាគារវ៉ា-
ហ្វែលឡើយ៉ាល់ភ្នំពេញ។

✽នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **នាយ
វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ
ចូលរួមក្នុងពិធីពិសាអាហារពេលល្ងាច នៅស្ថានទូតនៃ
សាធារណរដ្ឋប៉ាគីស្ថាន រាជធានីភ្នំពេញ។

✽នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **មុំ
សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាវាស៊ី-
អឺរ៉ុបលើកទី១១ (Asia Europe Parliamentary Partnership
Meeting) នៅសាលប្រជុំគណៈកម្មការទី៩ វិមានរដ្ឋសភា។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា
ដើម្បីសុខដុមនីយកម្មសាសនាលើកទី៨ ឆ្នាំ២០១៩ ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលសន្និ-



សីទចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ
២០១៩ ។

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងតំណាង
អាចារ្យអាចារិនី មកពីទូទាំងប្រទេសចំនួន១០០០នាក់
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន
សំអេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅសាល
សន្និសីទចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស



✽ចាប់ពីថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ
២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការ
ទី១ព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅ
ប្រទេសអូស្ត្រាលី។

✽ចាប់ពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម
ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បាន
អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រ



កម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋ
បារាំង។

✽ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩
ឯកឧត្តម **ឈិត គឹមយ៉ាត** អនុប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា
ប្រតិបត្តិលើកទី១របស់សភាតំបន់អាស៊ី (APA) នៅទីក្រុង
វីស នៃប្រទេសតួកគី។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ
ព្រមទាំងកំណត់ទិសដៅការងារបន្ត**



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារ

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារយៈពេល៩ខែ ឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការងារបន្ត ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានផ្នែកឡើង។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ម សារិន** នាយកឧទ្ធរណ៍យសម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី សភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍស្ថិរភាពនយោបាយ សន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិដោយសកម្ម។

មានប្រសាសន៍បូកសរុបនាពេលនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងថា ក្នុងរយៈពេល៩ខែនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំកែលម្អតម្លៃនៃសេវា និងការគាំទ្រទាំងឡាយដែលកំពុងបង្កើតឡើងនូវនវានុវត្តន៍ថ្មី ប្រកបដោយសក្តានុពលប្រសិទ្ធភាព គុណភាព និងការសន្សំសំចៃរបស់ព្រឹទ្ធសភានីតិកាលទី៤។ ទន្ទឹមនឹងនេះការខិតខំពង្រឹងគុណភាពមន្ត្រីរាជការតាមរយៈការលើកកម្ពស់សមត្ថភាពការងារនិងជីវភាពឱ្យបានកាន់តែខ្ពស់ស្របតាមដំណើរការវិវឌ្ឍន៍និងតម្រូវការរបស់ស្ថាប័ន និងប្រទេសជាតិ។ ជាពិសេសការប្រឹងប្រែងបំពេញការងារយ៉ាងសកម្មលើមុខងារស្នូលទាំងបីប្រកបដោយជោគជ័យ និងតម្រូវឱ្យត្រៀមការងារពហុវិស័យ និងគ្រោងសម្រាប់បេសកកម្មបំពេញមុខងារ

តំណាង តាមដានការអនុវត្តច្បាប់របស់គណៈកម្មការ និងក្រុមភូមិភាគនានាជាមុន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្រៅពីការផ្តល់សេវាលើមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក៏កំពុងផ្ដោតសំខាន់លើមុខងារចំនួន២ទៀត ដែលមិនអាចខ្វះបាន គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍស្ថាប័ន ដោយគិតគូរប្រើប្រាស់ធនធានមនុស្សលើមូលដ្ឋាននៃជំនាញខាងការស្រាវជ្រាវនិងការបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺជារបត់ថ្មីដ៏សំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ននាពេលអនាគត។

ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ ដោយឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងគុណភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាសង្ឃឹមថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានឹងបញ្ចប់ការងារឆ្នាំ២០១៩ ដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់កសាងផែនការសមត្ថភាពឆ្នាំ២០២០ឱ្យបានគ្រប់ជ្រុងជ្រោយ និងលើមូលដ្ឋាននៃការដកពិសោធន៍មើលលើលទ្ធផលការងារឆ្នាំ២០១៩ ដែលមានវិសាលភាពកាន់តែធំទូលាយ និងឆ្លងកាត់វិញ្ញាសារលំបាក និងថ្មីៗជាច្រើនដែលពុំបានគ្រោងទុក។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំ

**អគ្គលេខាធិការដ្ឋានសភាកម្ពុជាពង្រីកសមត្ថភាពមន្ត្រីលើជំនាញ
ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ**



ឯកឧត្តម អ៊ុំ សារីទ្វី (ទី២ពីឆ្វេង) គណៈអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារីទ្វី អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ដាវីនីឌី គីមយ៉ាត នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា និងលោក Philippe Pejo ទីប្រឹក្សានៃគណៈកម្មការកិច្ចការសភា នៃសភាប្រឹក្សាសាបាវាំង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា អង្គទូតបរទេស និងសិក្ខាកាមមកពីសភាកម្ពុជា ឡាវ និងថៃ សរុបចំនួន ១២០រូប ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា លេខាធិការដ្ឋានសភាប្រឹក្សាសាបាវាំង និងវិទ្យាស្ថានសភាកម្ពុជា។

បន្ទាប់ពីតំណាងសិក្ខាកាមមកពីអគ្គលេខាធិការដ្ឋានសភាកម្ពុជា ឡាវ ថៃ និងវិទ្យាស្ថានសភាកម្ពុជា ឡើងធ្វើចំណាប់អារម្មណ៍ជូនអង្គពិធីរួចមក ឯកឧត្តម អ៊ុំ សារីទ្វី អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍បិទសិក្ខាសាលានាឱកាសនោះថា ប្រធានបទនៃសិក្ខាសាលាលើកនេះ មានលក្ខណៈប្លែកពីលើកមុនៗ គឺជាការងារកម្រិតខ្ពស់ ស៊ីជម្រៅ និងពិបាក។

ឯកឧត្តមបញ្ជាក់ថា សិក្ខាសាលានេះមានគោលដៅផ្តល់ឱ្យមន្ត្រីសភាអំពី ទស្សនៈវិស័យលើការងារដែលពាក់ព័ន្ធនឹងវិស័យនយោបាយ ក្នុងកម្រិតមួយលើសពីចំណេះដឹងការងាររដ្ឋបាល និងបច្ចេកទេសសាមញ្ញ។ សិក្ខាសាលានេះ ក៏ជាឱកាសដើម្បីឱ្យមន្ត្រីរបស់សភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវបទពិសោធន៍ដែលចែករំលែកអំពីសភាដទៃក្នុងលំហប្រុងក្បួនផងដែរ។



ភ្ញៀវកិត្តិយស និងសិក្ខាកាម ចូលរួមក្នុងពិធីបិទសិក្ខាសាលា

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីសម្រេចការងារវាយតម្លៃនេះ សមាជិកសភាតែងមានភារកិច្ចជាច្រើន។ ដូចនេះ ការងារបច្ចេកទេសមួយចំនួនធំត្រូវពឹងផ្អែកលើមន្ត្រីសភាជាជំនួយការ។ មន្ត្រីសភាដែលពាក់ព័ន្ធនឹងការងារនេះ គឺភាគច្រើនជាមន្ត្រីបម្រើការក្នុងគណៈកម្មការនានា មន្ត្រីបម្រើការក្នុងនាយកដ្ឋាននីតិវិធី និងមន្ត្រីបម្រើការក្នុងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ និងទូទៅ។ មន្ត្រីសភាទាំងនេះ គឺជាអ្នកជំនួយការបច្ចេកទេសដ៏មានប្រសិទ្ធភាព ជាសសរស្តម្ភរបស់សមាជិកសភាក្នុងកិច្ចការនេះ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

(អត្ថបទ និងរូបភាព៖ លោក គីម សិទ្ធិ)



គណៈអធិបតី ចំតុបអនុស្សាវរីយ៍ជាមួយសិក្ខាកាម

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីលើការងារស្រាវជ្រាវកិច្ចការសភា



ឯកឧត្តម អ៊ុំ សារីទ្ធ (ទី២ពីឆ្វេង) អធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបម្រើសេវាព័ត៌មានសេវាស្រាវជ្រាវ និងវិភាគច្បាប់ សេវារៀបចំ និងកសាងឯកសារយោងជាជំនួយលើការងារនីតិកម្ម និងសេវាកាងារគណៈកម្មការសភា ដោយមានសិក្ខាកាមចូលរួមចំនួន៦០រូប នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និងប្រធាននាយកដ្ឋាននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឥណ្ឌា ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលចែករំលែកបទពិសោធន៍ ចំណេះដឹង-ធ្វើ ពាក់ព័ន្ធនឹងការបម្រើសេវាព័ត៌មាន សេវាស្រាវជ្រាវ និងវិភាគ សេវារៀបចំ និងកសាងឯកសារយោងលើការងារនីតិកម្មសភា និងការងារគណៈកម្មការសភាជូនដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម អ៊ុំ សារីទ្ធ បានរំលឹកថា ព្រឹទ្ធសភានៃប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងតែងបានជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា តំបន់ និងអន្តរជាតិ ដូចជា AIPA IPU ...។ល។ បន្ថែមលើនេះ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំងពីរ ក៏តែងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃអង្គការរដ្ឋបាលសភាតំបន់ និងពិភពលោក ដូចជាសមាគមអគ្គលេខាធិការសភាពិភពលោក(ASGP)ជាដើម។ ក្រៅពីនេះ រដ្ឋបាលសភាទាំងពីរ ក៏តែងតែបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគណៈប្រតិភូមន្ត្រីរបស់ខ្លួន ដើម្បីឈ្វេងយល់អំពីការងារផ្តល់សេវាគាំទ្រការបំពេញមុខងារនីតិកម្ម ត្រួតពិនិត្យ

ការអនុវត្តច្បាប់ និងតំណាងរបស់សភារៀងៗខ្លួនដែរ។

ឯកឧត្តម អ៊ុំ សារីទ្ធ បានមានប្រសាសន៍បន្តថា ក្នុងក្របខ័ណ្ឌនៃការពង្រឹងសមត្ថភាពមន្ត្រី និងអង្គភាពស្រាវជ្រាវព្រឹទ្ធសភាឥណ្ឌាធ្លាប់បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចំនួន២លើក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៩ ហើយមន្ត្រីស្រាវជ្រាវព្រឹទ្ធសភាកម្ពុជា ក៏ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅព្រឹទ្ធសភាឥណ្ឌា នៅឆ្នាំ២០១៨ ផងដែរ។ ជាមួយគ្នានេះ ក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសឥណ្ឌា(ITEC) និងកម្មវិធីរបស់មជ្ឈមណ្ឌលសិក្សា និងបណ្តុះបណ្តាលការងារសភា (BPST) ព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ធ្លាប់បានរៀបចំវគ្គសិក្សាពិសេស សម្រាប់មន្ត្រីស្រាវជ្រាវព្រឹទ្ធសភាកម្ពុជាចំនួន២លើក ផងដែរ។

ឯកឧត្តម អ៊ុំ សារីទ្ធ សង្ឃឹមថា មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងប្រើប្រាស់ពេលវេលានៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន តាមរយៈការចែករំលែកព័ត៌មានអំពីការងារខ្លួន និងសួរសំណួរឆ្លុះបញ្ចាំង ដើម្បីធ្វើការសិក្សា ប្រៀបធៀបនីតិវិធី និងរបៀបរបបនៃការអនុវត្តការងារផ្តល់សេវាជំនាញជូនសមាជិកសភា។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងទម្រង់ជាការប្រាស្រ័យឆ្លើយឆ្លងគ្នាទៅវិញទៅមក និងមានអន្តរកម្មដ៏រស់រវើករវាងគ្រូឧទ្ទេសនាម និងសិក្ខាកាម។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការសហការរៀបចំឡើងវិញរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឥណ្ឌា។

(អត្ថបទ និងរូបភាព៖ លោក ធុន គឹមជី)



គណៈអធិបតីវគ្គបណ្តុះបណ្តាលរវាងមួយសិក្ខាកាម

មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រូវបានពង្រឹង សមត្ថភាពភាសាអង់គ្លេស



ឯកឧត្តម ឡោក ឆាយ (ទី២ពីឆ្វេង) អធិបតីក្នុងភាពពិធីបិទវគ្គបណ្តុះបណ្តាល
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ឯកឧត្តម **ឡោក
នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-
ភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាសាអង់គ្លេសកម្រិត
មធ្យម នៅសាលសិក្សាសាលាខាងជើង វិមានព្រឹទ្ធសភា។

បន្ទាប់ពីលោកជំទាវ Myca Magnolia M. Fischer ភាវ-
ធារី នៃស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក Teodoro Ariel Publico គ្រូបង្រៀនភាសាអង់គ្លេស
និងតំណាងសិក្សាកាមឡើងមានចំណាប់អារម្មណ៍រួចមក
ឯកឧត្តម **ឡោក នាយ** បានបញ្ជាក់ថា អគ្គលេខាធិការ-
ដ្ឋានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ
សមត្ថភាពមន្ត្រីតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុងជាបន្ត-
បន្ទាប់ ព្រមទាំងស្វែងរកគ្រប់មធ្យោបាយ ដើម្បីឱ្យមន្ត្រី
ទទួលបានការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស
លើមុខជំនាញតាមស្ថានភាពជាក់ស្តែង ក្នុងគោលដៅពង្រឹង
សមត្ថភាពមន្ត្រីរាជការ ធានាដល់ការបម្រើសេវាជូនព្រឹទ្ធ-
សភា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោយពេលបញ្ចប់វគ្គបណ្តុះ-
បណ្តាលនេះ នឹងបានទស្សនាវិស័យសមត្ថភាព
(Role-play) របស់ក្រុមសិក្សាកាមរួចមក ឯកឧត្តមពិតជា
មានមោទនភាពចំពោះសមត្ថភាពបង្រៀនរបស់លោក
សាស្ត្រាចារ្យ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍
ក្នុងការប្រើប្រាស់ភាសាអង់គ្លេស យ៉ាងយកចិត្តទុកដាក់
បំផុតដល់សិក្សាកាមទាំងអស់ និងជឿជាក់ថា សិក្សាកាម
ទាំងអស់នឹងយកចំណេះដឹងទាំងនេះមកអនុវត្តក្នុងការងារ

សិក្សាកាមចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

របស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន ប្រកបដោយគុណ-
ភាព ប្រសិទ្ធភាព និងទុកចិត្តបាន ក្នុងការផ្តល់សេវាជូន
អង្គភាព ស្ថាប័ន និងសមាជិក សមាជិកាព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ដោយជោគជ័យ ដែល
មានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃ
ទី២២ ខែតុលា ឆ្នាំ២០១៩ មានសិក្សាកាមចូលរួមចំនួន
៤៩រូប។ វគ្គនេះរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតហ្វីលីពីនប្រចាំព្រះ-
រាជាណាចក្រកម្ពុជា។

(អត្ថបទ លោក ស្នង បញ្ញា រូបភាព លោក គឹម សិទ្ធិ)



គណៈអធិបតី ចិត្តរូបអនុស្សាវរីយ៍ជាមួយសិក្សាកាម

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង និងការសាកល្បងបណ្តុះបណ្តាលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោយសាលមហាស្រពចតុមុខ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី១៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងនាយកដ្ឋានផែនការ និងសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០២០-២០៣០) និងទស្សនៈវិស័យនៃដំណើរទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា(២០២០-២០៣០) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី ប្រព័ន្ធសភាប្រជាធិបតេយ្យ និងសភា និងលទ្ធិប្រជាធិបតេយ្យនៅសតវត្សទី២១ ជូនដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ១២៨នាក់ នៅសាលសិក្សាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯក-
ឧត្តម **អ៊ុំ សារីន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញ
ជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី គម្រោងបែងចែកកញ្ចប់
ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស
វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯក-
ឧត្តម **អ៊ុំ សារីន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញ
ជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការលទ្ធកម្ម នៃអគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីការអនុម័តលើផែនការ
លទ្ធកម្មរបស់ព្រឹទ្ធសភាប្រចាំឆ្នាំ២០២០ នៅសាលប្រជុំ
ពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯក-
ឧត្តម **ប៊ុន រុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់
និងសមូហភាពដែនដី បានអញ្ជើញជាអធិបតីភាពក្នុងពិធី
បិទវគ្គបណ្តុះបណ្តាលស្តីពី ការបម្រើសេវាព័ត៌មាន សេវា
ស្រាវជ្រាវ និងវិភាគច្បាប់ សេវារៀបចំ និងកសាងឯកសារ
យោងជាជំនួយលើការងារនីតិកម្ម និងសេវាការងារគណៈ-
កម្មការសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធ-
សភា។



